



# នីតិវិធីសង្គ្រោះបន្ទាន់ រលកកំដៅ



ពិនិត្យមើលការទស្សនាទាយរលកកំដៅឱ្យបានទៀងទាត់តាមទូរទស្សន៍ អ៊ីនធឺណែត និងវីទ្យូ។



ផឹកទឹកឱ្យច្រើនជាជាងភេសជ្ជៈមានជាតិអាល់កុល ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន។




ជៀសវាងការធ្វើសកម្មភាពខាងក្រៅ ឬធ្វើការចន្លោះម៉ោង 2 ដល់ 5 ល្ងាច ដែលជាម៉ោងដែលក្តៅបំផុតនៅពេលថ្ងៃ។



នៅពេលប្រើម៉ាស៊ីនត្រជាក់ សូមរក្សាគម្លាតសីតុណ្ហភាពក្នុងផ្ទះ និងខាងក្រៅប្រហែល 5°C ដើម្បីការពារពីការវិវត្តនៃជំងឺផ្លាស្មា។  
 ※ សីតុណ្ហភាពក្នុងផ្ទះសមរម្យ៖ 26-28°C



ប្រសិនបើអ្នកទទួលបានការវិលមុខ ចង្កោរ ឬឈឺក្បាល សូមទៅកន្លែងត្រជាក់ដូចជាជំរកត្រជាក់នៃសហគមន៍។



សីតុណ្ហភាពទាបបំផុតដោយការធ្វើចរាចរខ្យល់ ឬបាញ់ទឹកនៅក្នុងរោងចិញ្ចឹមសត្វ ផ្ទះកញ្ចក់ឆ្នាំស្ងួត ។ល។